

អំពី

ច្បាប់

នៃ

ការប្រកាស

ហាមឃាត់ ហ្វីត្រៈ


និង

ឡើយ (បុណ្យ)

ដោយបណ្ឌិត

ហែស្សាំ មិន មូហាំម៉ាត់ សារហាន

ក្រុមច្រៀងនៅម៉ាស៊ីត ណាហាឌី



بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ក្នុងនាមអស់ឡោះជាម្ចាស់មហាអាណិតស្រឡាញ់និង
មហាមេត្តាធម៌

អត្ថន័យនៃការប្រកាស

- ប្រកាសក្នុងន័យភាសាសាស្ត្រ៖ គឺការតប
- ប្រកាសក្នុងន័យច្បាប់សាសនា៖ គោរពចំពោះអស់ឡោះជាមួយនិងការតបអាហារ ភេសជ្ជៈ និងរាល់គ្រឿងបរិភោគនានាចាប់តាំងពីពន្លឺភ្លឺនាពេលយប់នៃទិសខាងកើត (សំយាងស៊ីហ្គូស) រហូតទៅដល់ថ្ងៃលិច។

រូក្ខនប្បស

១. ស្ងៀត។
២. តបរាល់ប្រការដែលធ្វើអោយខូចប្បស។

ផ្នែកនៃការស្ងៀតនៅក្នុងប្បស៖

១. ស្ងៀតហ្វូរខូ (ចាំបាច់) ហើយចាំបាច់នៃការផ្ដើមនៃការស្ងៀតសម្រាប់ប្បសហ្វូរខូនោះនៅពេលយប់ គឺ មុនស៊ីហ្គូស ប្រសិនបើស្ងៀតនៅដើមខែដំបូងក៏អត់បញ្ហាដែរ។ រីឯកន្លែងស្ងៀតនោះគឺនៅក្នុងចិត្ត ហើយការបញ្ចេញសំលេងអំពីការស្ងៀត វាជាប្រការពិតអ្វី៖ (بصدق) ។
២. ស្ងៀតស៊ីណាត់ អាចស្ងៀតបានគ្រប់ពេលវេលាទាំងអស់នៅពេលថ្ងៃ ប្រសិនបើវាមិនទាន់មានប្រការណាមួយដែលធ្វើឲ្យខូចប្បស។ សម្រាប់ផលបុណ្យត្រូវបានគេគណនាតាមការស្ងៀត។

ផ្នែកនៃការប្រកាស

១. វាជីប (រម៉ាឌន ការដាក់ពិន័យ និងការស្បថសច្ចរ)។
២. ស៊ីណាត់។

លក្ខខណ្ឌចាំបាច់ក្នុងការប្រកាសរម៉ាឌន

១. អ៊ីស្លាម។
២. អ្នកមានសតិប្រក្រតី
៣. ពេញវ័យ (ក្មេងមិនគ្រប់អាយុដែលចង់ប្រកាសត្រូវឲ្យអាណាព្យាបាលរបស់ពួកគេជាអ្នកបង្រៀនដល់ពួកគេ។

៤. ការតាំងលំនៅ (អត់វាជីបឡើយសម្រាប់អ្នកធ្វើដំណើរ ប៉ុន្តែបើការធ្វើដំណើររបស់ពួកគេគ្មានការលំបាកទេនោះ ល្អបំផុតសម្រាប់ពួកគេឲ្យគាត់ភ្ជាប់នៃការប្រកាស ដូចណាហ្វីបានចង្អុលបង្ហាញអំពីការប្រញាប់ប្រញាល់ក្នុងការធ្វើឲ្យខូចប្បសនូវការងារដែលអូលឡោះប្រើ ហើយវាធ្វើឲ្យងាយស្រួលសម្រាប់អ្នកដែលទ្រង់ដាក់កាតព្វកិច្ចដើម្បីឲ្យទាន់ និង ទទួលបាននូវឧត្តមភាពនៃខែនេះ)។

៥. សុខភាព។
៦. ជ្រះស្អាតពីហេតុ និងនិហ្វីស (ឈាមរដូវ និងឈាមសម្រាលកូន)។

៥វិធីអនុវត្តពេលប្រកាស

- ដំបីបែងចែកជាពីរប្រភេទ៖
១. ដំបីដែលគ្មានសង្ឃឹមថាជាសះស្បើយ សំដៅលើចាស់ជរាដែលគ្មានលទ្ធភាពប្រកាស មិនចាំបាច់សម្រាប់គាត់ឡើយ គ្រាន់តែគាត់ផ្តល់ចំណីអាហារឲ្យជនក្រីក្ររាល់ថ្ងៃជាការស្រេច។ ហើយរបៀបផ្តល់ចំណីអាហារ គាត់អាចប្រមូលជនក្រីក្រគ្រប់ចំនួនថ្ងៃដែលគាត់មិនបានប្រកាស ឲ្យពួកគេហូបអាហារមួយផ្អែក រឺក៏វិចខ្វប់អាហារនូវចំនួនថ្ងៃដែលគាត់ជំពាក់ឲ្យទៅជនក្រីក្រ ដែលក្នុងម្នាក់ៗទទួលបានចំណីអាហារទម្ងន់ប្រហែល៥ខាត់និង១២ក្រាម ប្រសិនបើភ្ជាប់ជាមួយសាច់ រឺប្រេងថែមទៀតកាន់តែល្អ។
 ២. ដំបីដែលអាចជាសះស្បើយ តែមិនអាចប្រកាសអ្នកដែលមានហេតុ ឬនិហ្វីស អ្នកបំបៅដោះកូន ហើយនិងអ្នកធ្វើដំណើរ ត្រូវប្រកាសសងវិញនូវចំនួនថ្ងៃដែលមិនបានប្រកាសប្រសិនបើគាត់ស្លាប់មុនពេលគាត់ជាសះស្បើយគឺអត់មានបញ្ហាអ្វីឡើយ។

សញ្ញាអ្វីខ្លះដែលបញ្ជាក់ថាចូលខែរម៉ាឌន?

- សញ្ញាបញ្ជាក់ពីការចូលខែរម៉ាឌន៖
១. មើលខ្មែតខែ។
 ២. បង្កប់ចំនួនខែស្លាកហ្គាន (شعبان) ៣០ថ្ងៃ។

ប្រការដែលធ្វើឲ្យខូចប្បស

(ក្នុងចំណោមករណីដែលត្រូវគេលើលែងមាន អ្នកដែលអត់ដឹង អ្នកដែលភ្លេច ហើយអ្នកដែលត្រូវគេបង្ខំ)

១. បរិភោគ វិធីដោយចេតនា (សម្រាប់អ្នកដែល ភ្លេចគឺមិនខូចបូសឡើយ) ។
២. ការរួមភេទ (ប្រសិនបើរួមភេទនៅពេលថ្ងៃនៃខែ រម៉ាឌន ចាំបាច់ណាស់គឺត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ បំផុតដូចជា ដោះលែងខ្ញុំបម្រើឲ្យមានសេរីភាព បើគ្មានលទ្ធភាពត្រូវបូសមិននឹងខែបន្តបន្ទាប់គ្នា ហើយបើគ្មានលទ្ធភាពទៀត ត្រូវផ្តល់ចំណីអាហារ ដល់អ្នកក្រីក្រចំនួន៦០នាក់។
៣. ចេញទឹកកាមដោយចេតនា ដោយការជើប ការ អោបរិត រឺក៏ផ្សេងៗទៀត។
៤. អ្វីដែលមានអត្ថន័យដូចទៅនឹង ការបរិភោគ រឺ ផឹកដូចជា ការចាក់ថ្នាំកំលាំង ប៉ុន្តែប្រសិនបើមិនមែន ជាថ្នាំកំលាំងទេ គឺអត់ខូចបូសឡើយ។
៥. ការយកឈាមចេញដោយហ៊ុំដើម្បី (ចោះស្បែក ក្បាលដើម្បីបូមឈាម) ប៉ុន្តែយកឈាមចេញពីចត្ត ដើម្បីពិនិត្យ ហើយផ្សេងៗទៀត គឺអត់ខូចបូស ឡើយ។
៦. ការក្អកដោយចេតនា។
៧. មានឈាមរដូវ និងឈាមសម្រាលកូនរួច។

ប្រការស៊ុណាត់នៅក្នុងបូស

១. ការហូបបាយបូស។
២. ពន្យាពេលក្នុងការហូបបាយបូស។
៣. ប្រញាប់ប្រញាល់ក្នុងការស្រាយបូស។
៤. ការស្រាយបូសដោយរុតុប (ផ្លែល្អិតចាស់ឈ្មួញ ហូប) ប្រសិនបើអត់មានឈ្មួញរុតុបស្រាយបូសដោយ ផ្លែល្អិតទុរយុត្តាតែត្រូវសេសគ្នា បើអត់មានទៀតត្រូវ ផ្ដើមស្រាយបូសនឹងទឹក ហើយប្រសិនបើអត់មានអ្វីៗ សម្រាប់ស្រាយបូសទៀតនោះ គឺត្រូវស្រាយដោយ ចិត្ត។
៥. ការខូអ៊ី (បង់ស្លុង) នៅពេលស្រាយបូស និង នៅពេលដែលកំពុងបូស។
៦. បន្ថែមនៃការបរិច្ចាគ។
៧. ព្យាយាមក្នុងការសន្យាតនៅពេលយប់។
៨. ស្ម័គ្រគូរអាន។
៩. ធ្វើអំពោះ (សម្រាប់អ្នកមានលទ្ធភាព) ។
១០. និយាយថា ខ្ញុំបូសនៅពេលមានគេមករកឆ្លៀង ឈ្មោះជាមួយយើង។
១១. ស្វែងរកឡែឡាទុលកដរ (ليلة القدر) ។

១២. អៀកទឹកាហូ (الاعتكاف) នៅដប់យប់ចុង ក្រោយ។

ប្រការដែលមិនគួរធ្វើ (مكروهات) និងប្រការដែលអនុញ្ញាតិសម្រាប់ការបូស

ប្រការដែលមិនគួរធ្វើ៖

១. ស្របទឹកចូលក្នុងច្រមុះ និងមាត់។
 ២. ភ្លក់អាហារដោយគ្មានការចាំបាច់។
- ប្រការដែលអនុញ្ញាតិ៖ គេអនុញ្ញាតិសម្រាប់អ្នកបូស អាចលេបទឹកមាត់បាន ភ្លក់អាហារណាដែលជាការ ចាំបាច់ ដូចទឹកសម្អាតខ្លួន ដុសធ្មេញ បាញ់ទឹកអប់ និងប្រការដែលធ្វើឲ្យត្រជាក់ខ្លួន។

ប្រការហាមឃាត់ក្នុងការបូស

១. ហាម (ហាមឃាត់) ក្នុងការលេបស្លែ ប៉ុន្តែអត់ ខូចបូសទេ។
២. ហើយការប្រលោមអោបជើបគ្នា ដោយសន្មត់ថា វាមិននាំឲ្យឈាមដល់ប្រការដែលខូចបូស។
៣. និយាយរឿងមិនល្អ (រាល់ប្រការដែលគេហាម ឃាត់ទាំងអស់) ។
៤. អំពើល្ងង់ខ្លៅ (ការវាយដំ ជេរប្រមាថ មើលងាយ បន្តិះបង្គាប់គ្នា) ។
៥. បូសជាប់គ្នា (បូសជាប់គ្នាពីថ្ងៃដោយអត់ ស្រាយ) ។

បូសស៊ុណាត់

១. បូសប្រាំមួយថ្ងៃនៃខែស្តារវ៉ាល (شوال) សម្រាប់ អ្នកដែលបានបំពេញរចាលក្នុងការបូសខែរម៉ាឌន ហើយជាការល្អនោះត្រូវបូសនៅថ្ងៃទីពីរ។
២. បូសនៅថ្ងៃអារហ្វៈ (عرفة) សម្រាប់អ្នកដែល គ្មានការកិច្ចធ្វើហាជ្ជី។
៣. បូសនៅថ្ងៃអាស៊ីរី (عاشورا) ជាមួយថ្ងៃទី៩និង ថ្ងៃទី១១។
៤. បូសនៅថ្ងៃចន្ទនិងថ្ងៃពុហស្ស័ត ថ្ងៃចន្ទល្អជាង។
៥. បូសបីថ្ងៃជាប់រាល់ខែហើយល្អរាត្រី ថ្ងៃទី១៣ ១៤ ១៥ ដែលហៅថា (ایام البيض) ។
៦. បូសមួយថ្ងៃហើយស្រាយមួយថ្ងៃ។
៧. បូសក្នុងខែម៉ូហារីម (شهر المحرم) ។
៨. បូសប្រាំបួនថ្ងៃដំបូងនៃខែ (ذو الحجة) ។

៩. បូសក្នុងខែស្តារវ៉ាល (شعبان) ប៉ុន្តែមិនពេញ មួយខែទេ។

បូសដែលមិនគួរធ្វើ

បូសថ្ងៃសុក្រ ថ្ងៃសៅរ៍ រឺថ្ងៃអាទិត្យ តែប្រសិនបើ មានមូលហេតុសមស្របមិនជាអ្វីទេ ដូចជាបូស ស្វីណាត់នៅថ្ងៃអារហ្វៈ (عرفة) ជាដើម។

បូសដែលហាម (ហាមឃាត់)

១. បូសខែរឺយ៉ុប (رجب) តែមួយគត់។
 ២. បូសនៅថ្ងៃដែលសង្ស័យ ហើយគេអនុញ្ញាតិ សម្រាប់អ្នកដែលមិនទាន់បានបូសសង។
 ៣. បូសនៅថ្ងៃបុណ្យទាំងពីរ (عيد الفطر عيد الأضحى) ។
 ៤. បូសនៅបណ្តារថ្ងៃត្រង់ស៊ីរី (ایام التشريق) ហើយ គេអនុញ្ញាតិសម្រាប់អ្នកដែលគ្មានលទ្ធភាពក្នុងការ ទិញសត្វសំឡេះ ។
 ៥. បូសរហូតអត់ស្រាយ។
- ជាការល្អ សម្រាប់អ្នកដែលត្រូវបំពេញបូសសង ដោយតម្រូវអោយបូសបន្ទាប់ពីថ្ងៃរឺយ៉ុប (បុណ្យ) រួច ហើយហាមដាច់ខាតក្នុងការពន្យារនៃការបូសសង រហូតដល់ខែរម៉ាឌននាំឆ្នាំបន្ទាប់ ប្រសិនបើពន្យា ពេលរហូតដល់ខែរម៉ាឌនមួយទៀត ដោយគ្មាន ឧបសគ្គរវាងទេនោះ តម្រូវអោយគេសងនូវចំនួន ថ្ងៃដែលគេជំពាក់ជាមួយនិងខ្លួនស៊ី។

ហ្សាកាត់ហ្សីត្រាស់ (زكاة الفطر)

ចាំបាច់ទៅលើអ្នកដែលទាន់នៅថ្ងៃលិចចុងក្រោយ នៃខែរម៉ាឌន ជាមួយស្វីមដែលមានលទ្ធភាពលើសពី មួយថ្ងៃមួយយប់ (ថ្ងៃរឺយ៉ុបនិងយប់រឺយ៉ុប) សម្រាប់ខ្លួន គាត់ គ្រួសារគាត់ និងអ្នកដែលក្រោមការគ្រប់គ្រង របស់គាត់ទាំងអស់។ សម្រាប់ទារកក្នុងផ្ទៃម្តាយគឺ ស្វីណាត់ក្នុងការចេញ ហ្សាកាត់។

អត្ថប្រយោជន៍នៃការបរិច្ចាគហ្សាកាត់

១. ដើម្បីឲ្យអ្នកបូសជ្រះស្អាតអំពីប្រការលេងសើច អត់ប្រយោជន៍។
២. ដើម្បីបំពេញនូវភាពខ្វះខាតសម្រាប់អ្នកក្រក្នុង ថ្ងៃរឺយ៉ុប (ថ្ងៃបុណ្យ) ។

ពេលវេលាគម្របប្រវត្តិបរិច្ឆាគហ្សាកាត់

១. ពេលវេលាដែលអាចបរិច្ឆាគហ្សាកាត់បានគឺ មុនមួយថ្ងៃ រឺពីរថ្ងៃនៃថ្ងៃរ៉ឺយ៉េ (បុណ្យស្រាយបួស) ។
២. ពេលវេលាស្ថិតនៅក្នុងតម្រូវឲ្យបរិច្ឆាគហ្សាកាត់នោះគឺមុនសឡាតរ៉ឺយ៉េ (صلاة العيد) បន្ទាប់ពីសឡាតស៊ីហ្គាសស្សួច។ ហើយពេលវេលាដែលហាមឃាត់គឺបន្ទាប់ពីសឡាតរ៉ឺយ៉េ (صلاة العيد) រួច។

ចំណុចដែលត្រូវបរិច្ឆាគហ្សាកាត់

តម្រូវឲ្យបរិច្ឆាគហ្សាកាត់ចំនួនមួយសក (صاع) នៃអាហារប្រចាំថ្ងៃរបស់មនុស្សហើយមិនអាចបរិច្ឆាគជាលុយបានទេ។
(ចំនួនមួយសកស្មើនឹង ២.៤០គីឡូក្រាម អំពីចំណីអាហារដែលល្អៗ)

សឡាតរ៉ឺយ៉េ (صلاة العيد)

វាជាហ្សាឡូអ៊ីន (فرض عين) ទៅលើបុគ្គលម្នាក់ៗ។ ហើយត្រូវសឡាតក្រោយពីថ្ងៃរ៉ឺយ៉េកំពស់មួយថ្ងៃរាល់ (ថ្ងៃរ៉ឺយ៉េស្រាយបួស) មិនត្រូវសឡាតសងទេនៅពេលខកខាន។ ស្ថិតនៅក្នុងតម្រូវចេញទៅសឡាតនៅទីវាលប្រសិនបើសឡាតនៅម៉ាស៊ីតក៏អត់បញ្ហាដែរ។ ត្រូវហ្វាបដ្ឋៃលើទុំចំនួនសេសតូចមុនចេញទៅសឡាត ជាមួយនិងការសម្អាតខ្លួន បាញ់ទឹកអប់ ស្លៀកសំលៀកបំពាក់ថ្មីៗ ហើយត្រូវធ្វើដំណើរតាមផ្លូវមួយ ហើយ ពេលត្រលប់មកវិញតាមផ្លូវផ្សេងមួយទៀត និងអបអរសាទរក្នុងថ្ងៃរ៉ឺយ៉េ (ថ្ងៃបុណ្យ) ដោយពោលពាក្យថា (تقبل الله منا ومنكم) ។ ស្ថិតនៅក្នុងត្រូវតិកប្បើរ (تكبير) នៅយប់រ៉ឺយ៉េ (យប់បុណ្យ) និងសឡាត (صلوات) រហូតដល់ថ្ងៃលិចនៃយប់រ៉ឺយ៉េ (យប់បុណ្យ) ។

លក្ខណៈនៃការតិកប្បើរគឺ៖

(الله أكبر الله أكبر لا إله إلا الله والله أكبر الله أكبر والله الحمد)
លក្ខណៈនៃការសឡាតរ៉ឺយ៉េ (صلاة العيد) ៖
តម្រូវឲ្យសឡាតពីរវិកអាត់មុនខុតប៖ (خطبة العيد)
ដោយតិកប្បើរចំនួនប្រាំមួយដង នៅវិកអាត់ទីមួយបន្ទាប់ពីតិកប្បើរទុលអៀសរ៉ាម (تكبير الإحرام) ហើយនៅវិកអាត់ទីពីរមុនសូត្រហ្សាទីហាស ត្រូវតិកប្បើរចំនួនប្រាំដងទៀតផ្សេងពីតិកប្បើរដើមក្រោកឈរឡើង។

បកប្រែដោយ៖

អ៊ីស្លែម ហ្សេរី ប៊ិន យូសុប៖ (ជុំ សារី)

**បរិញ្ញាបត្រផ្នែក ស្ទើរអែ នៃ
សាកលវិទ្យាល័យអ៊ីស្លាម ម៉ាឌីណាស់**

រៀបរៀងដោយ៖

អង្គការពន្លឺសប្បុរសធម៌



អង្គការពន្លឺសប្បុរសធម៌

ចែកដោយឥតគិតថ្លៃ

Email: info.lco99@gmail.com

Tel: (+855) 10 500 516



Ramadan Kareem